

**សេចក្តីថ្លែងការណ៍រួម**

**អង្គការសង្គមស៊ីវិល គាំទ្រ និងស្នើសុំឱ្យមានការបន្តទិដ្ឋាការដល់សកម្មជនបរិស្ថាន  
លោក អេឡិចហ្វ្រង់ដ្រូ ហ្គន់ហ្សេលេស ដេវីដសុន (Mr. ALEXANDRO GONZALES DAVIDSON)**

យើងខ្ញុំជាអង្គការសង្គមស៊ីវិល សូមសំណូមពរយ៉ាងទទួលបានដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ក្រសួងមហាផ្ទៃ មេត្តាបន្តទិដ្ឋាការដល់លោក អេឡិចហ្វ្រង់ដ្រូ ហ្គន់ហ្សេលេស ដេវីដសុន ជនជាតិអេស្ប៉ាញ ជាអនុប្រធានចលនាមាតាធម្មជាតិ និងជាសកម្មជនបរិស្ថាន ដើម្បីបន្តការស្នាក់នៅក្នុងប្រទេសកម្ពុជា និងចូលរួមសកម្មភាពអភិរក្ស និងការពារធនធានធម្មជាតិនៅតំបន់អាវ៉ែងបន្តទៀត។

លោក អេឡិចហ្វ្រង់ដ្រូ ជាជនបរទេសមួយរូប ដែលបាននឹងកំពុងចូលរួមសកម្មភាពថែរក្សា និងការពារធនធានធម្មជាតិយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្រុមយុវជនការពារបរិស្ថាន ប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅក្នុង និងក្រៅប្រទេស ជាពិសេស សហគមន៍តំបន់ឆាយអាវ៉ែងទទួលស្គាល់ និងគាំទ្រនូវសុឆន្ទៈ និងសមិទ្ធិផលរបស់គាត់ ដូចជា ការលើកកម្ពស់ចំណេះដឹងដល់សហគមន៍ពីសិទ្ធិស្របច្បាប់ វប្បធម៌ ប្រពៃណី និងធនធានធម្មជាតិ។

ហេតុដូច្នោះ យើងខ្ញុំទាំងអស់គ្នា ស្នើសុំឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ក្រសួងមហាផ្ទៃ មេត្តាពិចារណាឡើងវិញ និងអនុញ្ញាតបន្តទិដ្ឋាការជូនលោក អេឡិចហ្វ្រង់ដ្រូ ឲ្យស្នាក់នៅ និងបន្តសកម្មភាពជួយការពារបរិស្ថាន និងធនធានធម្មជាតិនៅព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៥

**អង្គការសង្គមស៊ីវិល គាំទ្រសេចក្តីថ្លែងការណ៍រួម៖**

- ១. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum)
- ២. គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមន៍ការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
- ៣. អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO)
- ៤. សមាគមន៍យុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
- ៥. សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)
- ៦. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
- ៧. សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA)
- ៨. អង្គការភូមិខ្ញុំ (MVI)
- ៩. បណ្តាញការពារទន្លេសេសាន សេកុងនិងស្រែពក (3SPN)
- ១០. អង្គការស្ម័គ្រចិត្តដើម្បីសង្គមកម្ពុជា (CVS)
- ១១. អង្គការអនុផលព្រៃឈើ (NTFP)
- ១២. អង្គការអាកសិនអេក (Action Aid)
- ១៣. អង្គការសកម្មភាពដើម្បីបរិស្ថាននិងសហគមន៍ (AEC)
- ១៤. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- ១៥. សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា (CIPA)
- ១៦. អង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)

- ១៧. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
- ១៨. អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន (EPDO)
- ១៩. សមាគមន៍ខ្មែរលើ- រតនៈគិរី (HA)
- ២០. បណ្តាញសមាជិកសកម្មសិទ្ធិជនជាតិដើមភាគតិច (IRAM)
- ២១. អង្គការម្លប់បៃតង (Mlup Baitong)
- ២២. អង្គការជួយសង្គ្រោះជនជាងរងគ្រោះកម្ពុជា (SVC)
- ២៣. អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD)
- ២៤. អង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព (PDAO)
- ២៥. អង្គការរចនា (RACHANA)
- ២៦. អង្គការទឹកដីសុវណ្ណភូមិ (TDSP)
- ២៧. ក្រុមអភិវឌ្ឍន៍ភូមិ (KAWP)
- ២៨. អង្គការអប់រំស្តីពីការរស់នៅជាមួយបរិស្ថាននៅកម្ពុជា(Live and Learn)
- ២៩. អង្គការចំរើនជាតិខ្មែរ (CCK)
- ៣០. អង្គការសង្គ្រោះសត្វព្រៃកម្ពុជា (SCW)
- ៣១. អង្គការសកម្មភាពដើម្បីសុខុមាលភាពស្ត្រីកម្ពុជា (KWWA)
- ៣២. សម្ព័ន្ធប្រជាទេសាទកម្ពុជា (CCF)
- ៣៣. អង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទល្បឿន (NRD)
- ៣៣. អង្គការភូមិបៃតង (Green Village)
- ៣៤. អង្គការយេនឌ័រ និងការអភិវឌ្ឍន៍សម្រាប់កម្ពុជា (GADC)
- ៣៥. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
- ៣៦. អង្គការចិត្តធម៌ (CHETTOR)
- ៣៧. អង្គការលើកកម្ពស់ធនធានសហគមន៍ដើម្បីអភិវឌ្ឍន៍ (CRID)
- ៣៨. សមាគមន៍ចំរើនជាតិ (NAPA)
- ៣៩. អង្គការអភិវឌ្ឍន៍ស្ត្រី (AS)
- ៤០. គ្រឹះស្ថានលទ្ធិប្រជាធិបតេយ្យដើម្បីអភិវឌ្ឍន៍ជាតិ (DND)
- ៤១. អង្គការអភិវឌ្ឍន៍ជនបទភូមិភាគល្បឿន (NRD)
- ៤២. អង្គការទស្សនៈបៃតង (GVO)
- ៤៣. ក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT)
- ៤៤. អង្គការគោលដៅយើង (OOO)
- ៤៥. អង្គការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ (CED)
- ៤៦. មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កសិកម្ម និងប្រព័ន្ធចិញ្ចឹមជីវិត (CENTDOR)
- ៤៧. អង្គការបំប៉នវិជ្ជាជីវៈអភិវឌ្ឍន៍សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ជនបទ (OREDA)
- ៤៨. អង្គការពន្លកខ្មែរ (PKH)
- ៤៩. អង្គការស្រាវជ្រាវជាតិកម្ពុជា សាខាខេត្តព្រះសីហនុ (CNRO)
- ៥០. វេទិកាព័ត៌មានកម្ពុជាស្តីពីបរិស្ថាន (CMFE)
- ៥១. អង្គការអភិវឌ្ឍន៍សហគមន៍កម្ពុជា (CCD)
- ៥២. សមាគមសុខុមាលភាពខ្មែរជនបទ (KWRA)

- ៥៣. សមាគមនកសិករខ្មែរ (KFA)
- ៥៤. អង្គការអភិវឌ្ឍន៍ និងអភិរក្សកម្ពុជា (CDCam)
- ៥៥. សមាគមអភិវឌ្ឍន៍កីឡា និងកសិកម្ម (SADA)
- ៥៦. អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ (NAS)
- ៥៧. អង្គការពន្លឺនៃក្តីសង្ឃឹម (PNKS)
- ៥៨. អង្គការនាគព័ន្ធដើម្បីអភិវឌ្ឍន៍ (NoD)
- ៥៩. អង្គការសហការដើម្បីអភិវឌ្ឍន៍នៃកម្ពុជា (PADEK)
- ៦០. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICHADO)
- ៦១. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
- ៦២. អង្គការសមធម៌កម្ពុជា (EC)
- ៦៣. ក្រុមការងារសិទ្ធិលំនៅស្ថាន (HRTF)
- ៦៤. សមាគមធាងត្នោត (STT)
- ៦៥. អង្គការមាតាធម្មជាតិ
- ៦៦. ដៃគូរៀបចំការអភិវឌ្ឍសហគមន៍ (CMDP)
- ៦៧. អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង (UPWD)
- ៦៨. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
- ៦៩. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និង សន្តិភាព (PDP- Center)
- ៧០. សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD)
- ៧១. អង្គការយុវជន និងកុមារដើម្បីសេរីភាព (YCFO)
- ៧២. សមាគមយុវជនខ្មែរ (KYA)
- ៧៣. មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC)
- ៧៤. អង្គការយុវសន្តិភាព (YFP)
- ៧៥. អង្គការលើកស្ទួយវប្បធម៌ជនជាតិដើមភាគតិចកួយ (OPKC)
- ៧៦. អង្គការព្រហ្មវិហារធម៌ (PVT)
- ៧៧. សមាគមន៍អភិវឌ្ឍន៍ជនបទ(RDA)
- ៧៨. អង្គការបរិស្ថាន សុខភាព និងអប់រំ (EHE)
- ៧៩. សមាគមឥន្ទ្រទេវី (IDA)
- ៨០. អង្គការកសិករខ្មែរសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍កសិកម្ម (KFCADO)
- ៨១. អង្គការយុវជនខ្មែរ និងការអភិវឌ្ឍន៍សង្គម(KYSD)
- ៨២. អង្គការជំនួយជនបទ (RAO)

**ព័ត៌មានលំអិត សូមទាក់ទង ៖**

- ១. លោក **តឹក វណ្ណារ៉ា** នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum)  
ទូរស័ព្ទ ០១២ ៧៩៣ ៤៨៩
- ២. លោក **សួន ប៊ុនស័ក្តិ** ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមន៍ការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)  
ទូរស័ព្ទ ០៩២ ៣៤៤ ៣៥៧